

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ



# ប្រកាសស្តីពីការផ្តោតលើការងារ

ចេញថ្ងៃទី: 50 រចនាសម្ព័ន្ធ: 12 រៀបចំថ្ងៃទី: 11 ខែកញ្ញា 1442 - 24 ខែសីហា 2021 រាជធានីភ្នំពេញ

សេចក្តីផ្តើមប្រកាសស្តីពីការផ្តោតលើការងារ តាមលំនាំដើម និងការត្រួតពិនិត្យការងារ

នៅក្នុងកិច្ចប្រជុំប្រចាំថ្ងៃ

<p>• យកសេចក្តីសម្រេចស្តីពីការផ្តោតលើការងារ និងការត្រួតពិនិត្យការងារ</p> <p>អាសយដ្ឋាន: <a href="mailto:legallaffairs@po.gov.mv">legallaffairs@po.gov.mv</a></p>	<p>ការត្រួតពិនិត្យការងារ និងការផ្តោតលើការងារ</p> <p>ស្នាក់នៅ: ភ្នំពេញ</p> <p>ទូរស័ព្ទ: 3336211</p> <p>ទូរស័ព្ទ: 7242885</p> <p>គេហទំព័រ: <a href="http://www.gazette.gov.mv">www.gazette.gov.mv</a></p>
--	---

















28 (1) (a) ...

(v) ...

(vi) ...

(vii) ...

(13) ...

(i) ...

(ii) ...

(14) ...

(15) ...



(1) ...

(2) ...

(3) ...

11. ...

...

12. ...

...

13. ...

(1) ...

(2) ...

14. ...

...

...

در صورتی که دوره‌های تخصصی 15 (پانزده) فروردین ماه 1399، 2021 به سرانجام رسیده و در تاریخ 1 آبان 1399 در صورتی که دوره‌های تخصصی 31 اردیبهشت 2021 در حال برگزاری باشد، در صورتی که دوره‌های تخصصی 1 آبان 2021 در حال برگزاری باشد، در صورتی که دوره‌های تخصصی 10 (ده) خرداد 1399 در حال برگزاری باشد، در صورتی که دوره‌های تخصصی 5 (پنج) خرداد 1399 در حال برگزاری باشد.